


الصلاة

អាស្រ័យឡាត់



អាស្រ័យលុល-បៃតី عليهم السلام
បោះពុម្ពលើកទី ១
មិថុនា គ. ស. ២០១០

បញ្ជីមាតិកា

ស្រ្តីឡាតុំ (សំបាស់យ៉ាំង).....	៧
ការសម្អាត	៧
រូង្គុអ៊ី (الوضوء).....	៨
សំបាស់យ៉ាំងប្រចាំថ្ងៃ និងចំនួនវិញ្ញាត៍.....	៩
កន្លែងសំបាស់យ៉ាំង.....	១០
អាស្មាន (أذان) និងអ៊ីក្វីម៉ាសុំ (إقامة).....	១១
របៀបសូត្រអាស្មាន.....	១១
របៀបសូត្រអ៊ីក្វីម៉ាសុំ	១២
សំបាស់យ៉ាំងស្អែក (صنبح)	១៣
គ្លីវអ៊ាសុំ (فراة) ការសូត្រ)	១៤
រុគុអ៊ី (عكس).....	១៦
ស៊ូយ្យដូដូ (سجود) ការក្រាប)	១៧
គូនុត (ការលើកដៃសូមពរ).....	១៩
តាស្មាសុំប្លូដូដូ (تسهد)	២២
តាស្មាសុំលីម (تسليم) សាឡាម)	២២
វិញ្ញាត៍ទី ៣ និងវិញ្ញាត៍ទី ៤	២៣
តាស្មាសុំប៊ីហ្គាត អាល់-អារបាអ៊ាសុំ (التسبيحات الأربعة) ការសូត្រសរសើរ	
អាល់ឡោះហ្វ៊ូ (وجده)	២៤
តាហ្សាម៉ុ.....	២៦
រៀបប្រតិបត្តិគូស៊ូល (غسل).....	២៧
ស្រ្តីឡាតុំ (សំបាស់យ៉ាំង) ដែលអាល់ឡោះហ្វ៊ូទទួល	២៩
លក្ខណៈនៃអ៊ីបាដូសុំដែលត្រូវទទួល.....	២៩
ផលប្រយោជន៍, ការយល់ដឹងនិងអាថ៌កំបាំងរបស់ស្រ្តីឡាតុំ	៣២

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ
សេចក្តីថ្កើង

អ៊ីមាំអ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ «ខ្ញុំដាក់បញ្ហាលើលោកទាំងអស់ជាដាច់ខាត ឲ្យព្យាយាមប្រឹងប្រែងប្រតិបត្តិស្ម័គ្រឡាតូ ព្រោះស្ម័គ្រឡាតូជាអំពើដ៏ប្រសើរលើសអំពើទាំងអស់ ហើយជាសសរកន្លែងនៃសាសនារបស់លោកទាំងអស់ (ប៊ីហ្គារ អាល់-អាន់រ៉ាវ) ។»

"...ចូរអ្នកធ្វើនមស្ការ ។ ការពិតធ្វើនមស្ការរារាំងមិនឲ្យប្រព្រឹត្តអំពើអសីលធម៌និងអំពើអាក្រក់ ។ (ស. ២៩, អ.៤៥) ។"

អ៊ីមាំអ៊ាលី صلوات الله عليه والسلام មានវចនៈថា៖ «អ្នកដែលបានទទួលការលុបលាងបាបគឺអ្នកប្រតិបត្តិស្ម័គ្រឡាតូដោយស្គាល់តម្លៃ (មីស្យាន អ៊ុលហ្គីកម៉ាសូ, ប៊ីហ្គារ អាល់-អាន់រ៉ាវ) ។»

រីស៊ូលុលឡោះហ្គី عليه السلام មានព្រះវចនៈថា៖ «នាថ្ងៃគឺយ៉ាម៉ាសូ, អ្វីដែលគេនឹងពិនិត្យមើលមុនគេបង្អស់ ក្នុងចំណោមអំពើរបស់ខ្ញុំរាល់គ្នារបស់អល់ឡោះហ្គី عليه السلام គឺស្ម័គ្រឡាតូ ។ បើស្ម័គ្រឡាតូនោះត្រូវគេទទួល, គេនឹងពិនិត្យមើល(អំពើ)ផ្សេងទៀត, បើមិនត្រូវទទួលទេ គេនឹងមិនពិនិត្យមើលអំពើផ្សេងៗរបស់បាវនោះទេ (មីស្យាន អ៊ុលហ្គីកម៉ាសូ, ប៊ីហ្គារ អាល់-អាន់រ៉ាវ) ។»

អ្នកមានសទ្ធាទាំងអស់ ត្រូវជ្រាបនូវកំហិតនៃការប្រតិបត្តិស្ម័គ្រឡាតូ, ដូចតទៅនេះគឺ៖

- ១-វ៉ាហ្គីប (កំហិត) ប្រតិបត្តិស្ម័គ្រឡាតូចាប់ពីពេញវ័យទៅ ពោលគឺ ចាប់ពីអាយុ ១៥ ឆ្នាំសម្រាប់មនុស្សប្រុស, ឯមនុស្សស្រីចាប់ពីអាយុ ៩ ឆ្នាំ ។
- ២-វ៉ាហ្គីបឲ្យដឹងច្បាស់អំពីបញ្ញត្តិទាក់ទងនឹងការសង្ស័យ និងការភ្លេចភ្លាំង

ក្នុងពេលប្រតិបត្តិស្វ័យឡាត់, ហើយក៏ត្រូវជ្រាបអំពីការប្រតិបត្តិតាមលោក
បណ្ឌិតខាងសាសនាអ៊ីស្លាម (មុច្ចតាហ្គីដូ), និងមិនអនុញ្ញាតឲ្យប្រតិបត្តិ
តាម (តាកូលីដូ គឺការប្រតិបត្តិតាម) លោកបណ្ឌិតខាងសាសនាអ៊ីស្លាម
(មុច្ចតាហ្គីដូ) ដែលរលត់ផុតទៅហើយទេ ។

៣-លក្ខណៈរបស់លោកបណ្ឌិតជាន់ខ្ពស់នៃសាសនាអ៊ីស្លាម (មុច្ចតាហ្គីដូ)
ដែលយើងប្រតិបត្តិតាមនោះត្រូវមានដូចតទៅនេះគឺ៖

- ជាមនុស្សពេញវ័យស្របតាមសាសនាអ៊ីស្លាម (បាលីកូ) ។
- មានសតិសម្បជញ្ញៈ ។
- ជឿអ៊ីម៉ាទាំង១២ ។
- ជាមនុស្សប្រុស ។
- ជាមនុស្សដែលមានសមត្ថភាពវិនិច្ឆ័យ (អ៊ីច្ចទីហ្គាដូ) ។
- មានយុត្តិធម៌ ។
- មានកំណើតត្រឹមត្រូវតាមបទបញ្ញត្តិអ៊ីស្លាម (មិនមែនកូនស្ត្រីណា
(نساء) ទេ) ។
- នៅរស់, មិនមែនរលត់ស្លាប់ផុតទៅហើយទេ ។

៤-វ៉ាហ្គីប ឲ្យដឹងឬស្គាល់ភ្លឺបឡាស្ត់ (الله) គឺទិសនៃបែទុលឡោះហ្គ័រ; ហើយ
ក៏ឲ្យចេះដឹងនូវការប្រតិបត្តិសំបាស់យ៉ាង ក្នុងពេលធ្វើដំណើរដែលមានផ្លូវ
ឆ្ងាយលើសពី ៨ ហ្វារសាក់ (២៤ ម៉ែល ឬ ៣៨ គីឡូម៉ែត្រ) ឬធ្វើដំណើរទៅ
មកមានផ្លូវឆ្ងាយស្មើនឹង ៨ ហ្វារសាក់ ។ ការប្រតិបត្តិសំបាស់យ៉ាងក្នុង
ពេលធ្វើដំណើរនេះ សំបាស់យ៉ាងដែលមាន ៤ រ៉ក្កាត់នោះនឹងធ្វើតែ ២
រ៉ក្កាត់, ដូចជាសំបាស់យ៉ាងស្លឹបហ្គីរ (رطب), អុស្តារ (عصر) និងអ៊ីស្តាអ៊ី (عشاء),
គឺនៅ ២ រ៉ក្កាត់ដូចសំបាស់យ៉ាងស្លឹបហ្គីរ (صبح); ឯសំបាស់ម៉ាក្កីរីប (مغرب)
នោះនៅដូចដើម, គឺ ៣ រ៉ក្កាត់ដដែល ។

៥-សូត្រស្វីរ៉ោះត្តិ អាល់-ហ្វាទីហ្គាស្ត់ និង ស្វីរ៉ោះត្តិផ្សេងៗ ក្នុងពេល
សំបាស់យ៉ាងស្លឹបហ្គីរ, ម៉ាក្កីរីប និង អ៊ីស្តាអ៊ី ឲ្យឮបង្ហូរ ។ តែនៅពេល

សំបាស់យ៉ាងស្រួល និង អុស្សាវនោះត្រូវសូត្រដោយប្រើសម្លេងតិចៗ ឲ្យ
ឮតែខ្លួនឯងប៉ុណ្ណោះ ។

៦-វាប្តិប ឲ្យដឹងថាសំបាស់យ៉ាងត្រូវប្រតិបត្តិដោយលំដាប់, មិនឲ្យយក
មុនទៅធ្វើក្រោយ ឬយកក្រោយធ្វើមុននោះទេ; និងត្រូវយល់គោលនៃ
ជំនឿ (អ៊ីម៉ាន់) ដែលមាន ៥ ប្រការគឺ៖

១-តោហ្គីដូ (تَوْحِيد) គឺជឿជាក់ថាអស់ឡោះហ្វាជាព្រះតែមួយគត់,
មិនមានអ្វី ឬអ្នកចូលរួមជាមួយឡើយ ។

២-អុឌីល (اِدْل) ត្រូវជឿជាក់ថាអស់ឡោះហ្វាមានយុត្តិធម៌ ទ្រង់
មិនសង្កត់សង្កិនឬប្រព្រឹត្តអំពើផ្សេងៗដែលខុសនោះទេ ។

៣-នូហ្គីវ៉ាស៊ូ (نُبُوَّة) ត្រូវជឿជាក់ថាអស់ឡោះហ្វាបញ្ជូនសាសនទូត
មកដើម្បីដឹកនាំប្រជាជាតិទាំងពួង ក្នុងការប្រតិបត្តិតាមព្រះបញ្ញត្តិ
របស់អស់ឡោះហ្វាតាម្យា ។

៤-អ៊ីម៉ាម៉ាស៊ូ (اِمَامَة) ត្រូវជឿជាក់ថាព្រះសាស្តាមូហ្វាម៉ាដ្ឋូ صلى الله عليه وآله وسلم បាន
ជ្រើសរើសអ្នកថែរក្សាបទបញ្ញត្តិរបស់អស់ឡោះហ្វាតាម្យា តាម
ព្រះបញ្ជារបស់ព្រះជាម្ចាស់ عز وجل, បុគ្គលទាំងនេះមិនត្រូវបានជ្រើស
រើសឡើងដោយមនុស្សទេ ។ បុគ្គលទាំងប៉ុន្មាននាក់នេះគឺអ៊ីម៉ា
ម៉ា ១២ អង្គ عليه السلام, មាននាមដូចតទៅនេះ គឺ៖

- ១-អ៊ីម៉ា អុលី បុត្ររបស់ អាហ្វិ ត្រីលីប صلوات الله عليه والسلام ។
- ២- អ៊ីម៉ា ហ្វាសាន់ បុត្ររបស់អ៊ីម៉ា អុលី صلوات الله عليه والسلام ។
- ៣-អ៊ីម៉ា ហ្វាសែន បុត្ររបស់ អ៊ីម៉ា អុលី صلوات الله عليه والسلام ។
- ៤-អ៊ីម៉ា អុលី ផែនុល-អុប៊ីឌីន صلوات الله عليه والسلام ។
- ៥-អ៊ីម៉ា មូហាំម៉ាដ្ឋូ បាគ្លៀវ صلوات الله عليه والسلام ។
- ៦-អ៊ីម៉ា យ៉ាក្កុហ្វារ ស្រីឌីកូ صلوات الله عليه والسلام ។
- ៧-អ៊ីម៉ា មូសា កាស៊ីម صلوات الله عليه والسلام ។
- ៨-អ៊ីម៉ា អុលី រីដ្ឋី صلوات الله عليه والسلام ។

៩-អ៊ីម៉ា មូហាំម៉ាដ្ច តាគី អាល់-យ៉ាដ្ច صلوات الله عليه والسلام ។

១០-អ៊ីម៉ា អាលី អាល់-ហ្គាដ្ច صلوات الله عليه والسلام ។

១១-អ៊ីម៉ា ហ្គាសាន់ អុស្កាវី صلوات الله عليه والسلام ។

១២-អ៊ីម៉ា មូហាំម៉ាដ្ច ម៉ាស្គូដ្ច صلوات الله عليه والسلام ។

៥-គឺយ៉ាម៉ាត្ត់ ត្រូវជឿជាក់ថាថ្ងៃអវសាននៃលោកនេះនឹងកើតឡើង, នាថ្ងៃនោះហើយ ដែលវិញ្ញាណរបស់មនុស្សគ្រប់រូបនឹងត្រូវយកចេញមកដើម្បីនឹងចាំទទួលការកាត់ក្តីពីព្រះជាម្ចាស់ عز وجل, ថាតើកាលនៅមានជីវិតនៅលោកនេះបានធ្វើអំពើល្អ និងអំពើអាក្រក់ម្តេចខ្លះ, ហើយក៏ត្រូវដឹងនូវគោលនៃការប្រតិបត្តិសាសនា (ហ្វ្លូវអ៊ីដ្ចឌ្ចីន) ដែលមាន ១០ ប្រការគឺ៖

១-ស្ម័គ្រចិត្ត គឺសំបាស់យ៉ាដ្ច ។

២-ស្ម័គ្រម៍ (صوم) គឺការកាន់សីលតមអាហារ ។

៣-ស្មាតាត្ត់ (الزكاة) ។

៤-យ្យីហ្គាដ្ច (جهاد) ។

៥-យ្យូមូស ឬ យ្យូមស៍ (خمس) ។

៦-ហ្គាច្ច (حج) ។

៧-អារី ប៊ីល-ម៉ាករុហ្វ (الأمر بالمعروف) គឺការណែនាំឲ្យប្រតិបត្តិអំពើល្អ ។

៨-ណាហ្គី អុនីលមុនការ (النهي عن المنكر) គឺការហាមប្រព្រឹត្តិអំពើអាក្រក់ ។

៩-តាវ៉ាល់ឡា (تواضع) គឺការស្រឡាញ់អាស្តូលុល-បៃត័របស់ព្រះសាស្តា صلوات الله عليه وآله وسلم ។

១០-តាបារអ៍ (توابع) គឺការស្តាប់ខ្លឹមសត្រូវរបស់អាស្តូលុល-បៃត័របស់ព្រះសាស្តា صلوات الله عليه وآله وسلم ។

អ្វីដែលធ្វើឲ្យសំបាស់យ៉ាងខូចមានដូចតទៅនេះគឺ៖

១-ការបែរដងខ្លួនចេញពីភ្នំបណ្ណាត ឬបែរទៅទិណាមួយក៏ដោយ ។

២-និយាយក្នុងពេលសំបាស់យ៉ាង ។

៣-សើចក្នុងពេលសំបាស់យ៉ាង ។

៤-បរិភោគ ឬផឹក ទោះតិចក្តីច្រើនក្តី ។

៥-យំព្រោះតែមានកង្វល់ផ្លូវលោកនេះ; តែបើយំព្រោះខ្លាចការដាក់ទោសរបស់អល់ឡោះហ្ន៎តាមុឡានោះអនុញ្ញាតឲ្យធ្វើបាន ។

៦-បើវុឌ្ឍិខូច, សំបាស់យ៉ាងក៏ខូចដែរ ។

ស្រីឡាត្ត (សំបាស់យ៉ាង)

អ្នកណាមិនបោះបង់សំបាស់យ៉ាង ដែលជាព្រះបញ្ញត្តិមួយដ៏ចាំបាច់សម្រាប់ខ្លួនគេក្នុងគោលនៃការប្រតិបត្តិសាសនា (ហ្វ្រូអ៊ីដូឌីន) អ្នកនោះនឹងបានទទួលនូវព្រះមេត្តាធម៌ពីព្រះជាម្ចាស់ ដ៏ជារដ្ឋាន ។ អ្នកណាបោះបង់ចោលនូវសំបាស់យ៉ាង រដ្ឋានតបស្នងរបស់អ្នកនោះគឺភ្លើងនរកនិងការដាក់ទោសដ៏ធ្ងន់ ។ ពិតណាស់, ភ័ស្តុតាងនៃរឿងនេះមានច្រើននៅក្នុងគូរអាននិងហាឌីស្ទ ។

ដូច្នេះ, ចាំបាច់ត្រូវអធិប្បាយអំពីរឿងទូទៅដែលទាក់ទងនឹងសំបាស់យ៉ាងជាចម្បង; បន្ទាប់មកនឹងអធិប្បាយអំពីការប្រតិបត្តិសំបាស់យ៉ាង ។

ការសម្អាត

អ្នកមានសទ្ធាទាំងឡាយ ត្រូវសម្អាតសម្លៀកបំពាក់និងខ្លួនប្រាណរបស់ខ្លួន ។ ដូច្នេះ មុននឹងសំបាស់យ៉ាង យើងត្រូវធ្វើវុឌ្ឍិ (ជម្រះខ្លួន) ជា

មុនសិន ដោយទឹកបរិសុទ្ធដែលមិនមានវត្ថុផ្សេងលាយ និងចាំបាច់ជាទឹក ដែលបានយកមកពីអ្នកផ្សេងដោយបានទទួលការអនុញ្ញាត ។

វុឌ្ឍអ៊ី (الوضوء)



រូប ១

ចាប់ផ្តើមធ្វើវុឌ្ឍអ៊ីដោយនៀត (តាំងចិត្ត) ថា៖ "ខ្ញុំធ្វើ វុឌ្ឍអ៊ី គូរបាន អ៊ីលឡូលឡោះហ្ន៍ ។" នៀត (ការ តាំងចិត្ត) ត្រូវធ្វើព្រមនឹងពេលលាងមុខ ដោយ លាងពីជើងសក់, នាបរិវេណថ្ងាស, រហូតទៅដល់ ចុងចង្កា ។ លាងសព្វផ្ទៃមុខ ដូចនៅលើរូបភាពទី ១ ។



រូប ២

បន្ទាប់មកលាងដៃ ដោយចាប់ផ្តើមលាងដៃស្តាំ មុន ។ លាងចាប់ពីកែងដៃរហូតដល់ចុងម្រាម ដៃ ។ បន្ទាប់មកលាងដៃឆ្វេង ដោយធ្វើដូចការ លាងដៃស្តាំ ដូចនៅលើរូបភាពទី ២ ។



រូប ៣

រួចហើយធ្វើ "មាសាស្ត៍ (مسح)" (ការជូត) ចាប់ ផ្តើមជូតក្បាលដោយប្រើដៃស្តាំ ដែលទទឹកស្រាប់ ហើយនោះ (ពោលគឺមិនយកដៃស្តាំទៅលាងម្តង ទៀតដើម្បីឲ្យវាទទឹកម្តងទៀតនោះទេ) ។ ឯក្បាល នោះវិញត្រូវស្ងួតមិនទទឹកទេ ពោលគឺមុននឹងជូត ក្បាលៗនោះត្រូវស្ងួត មិនទទឹកស្រាប់ហើយទេ ។ ពេលជូត, ឲ្យជូតដោយ អូសដៃមកខាងមុខ; មិនរុញទៅខាងក្រោយក្បាលនោះទេ ។ ដូចនៅលើ រូបភាពទី ៣ ។

បន្ទាប់មកឲ្យជូតខ្នងជើងទាំងពីរ ។ ជូតខ្នងជើងស្តាំមុនដោយដៃស្តាំ, ពី



ចុងម្រាមជើងរហូតដល់ភ្នែកគោរ (កជើង) ។ រួច ហើយជូតខ្នងជើងឆ្វេងដោយដៃឆ្វេង, របៀបជូតដូចគ្នា ។ ជើងទាំងពីរ, ក្នុងពេលជូត, ត្រូវស្ងួត មិនទទឹក ស្រាប់ហើយទេ, ដូចក្បាលដែរ ។ ដូចនៅលើរូបភាព ទី ៤ ។

សំបាស់យ៉ាងប្រចាំថ្ងៃ និងចំនួនរ៉ក្កាត់

វាយ៉ូបត្រូវដឹងពេលវេលារបស់សំបាស់យ៉ាងប្រចាំថ្ងៃ និងចំនួនរ៉ក្កាត់ របស់គ្រប់ៗសំបាស់យ៉ាង ។ ព្រះសាស្តាមូហាំម៉ាដ្ឋ ﷺ មិនបានបន្ថែម ឬ បន្ថយពេលរបស់សំបាស់យ៉ាងទាំងនោះទេ, ចំនួនពេលសំបាស់យ៉ាង ប្រចាំថ្ងៃទាំងនោះមាន ៥ ពេលគឺ៖

១) ពេលស្លឹបហ្គ័រ (صُبح) មាន ២ រ៉ក្កាត់, ចាប់ពីសម្លេងអាស្វាន (أذان) ស្លឹបហ្គ័រទៅដល់ពេលថ្ងៃរះ ។

២) ពេលស្លឹបហ្គ័រ (ظه) មាន ៤ រ៉ក្កាត់, ចាប់ពីសម្លេងអាស្វាន ស្លឹបហ្គ័រ ទៅដល់ថ្ងៃលិច ។

៣) ពេលអាស្វារ (عصر) មាន ៤ រ៉ក្កាត់, ចាប់ផ្តើមក្រោយពីសំយ៉ាង ស្លឹបហ្គ័ររួចរហូតដល់ថ្ងៃលិច ។ និយាយឲ្យស្រួលស្តាប់ គឺក្រោយពី សំយ៉ាងស្លឹបហ្គ័ររួចភ្លាមយើងអាចសំយ៉ាងអាស្វារបានភ្លាម, ដោយ មិនបាច់រង់ចាំពេលអាស្វារ ។ តែបើរង់ចាំឲ្យដល់ពេលសំយ៉ាង អាស្វារនោះក៏មិនខុសទេដែរ; ហើយក្នុងពេលអាស្វារនេះ យើង សំយ៉ាងបានតែអាស្វារមួយប៉ុណ្ណោះ, មិនអាចសំយ៉ាងស្លឹបហ្គ័រ ជាមួយផងបានទេ ព្រោះជាពេលសម្រាប់តែអាស្វារមួយ

ប៉ុណ្ណោះ ។

នៅក្នុង ស្នំហ្ន៊ុះហ្ន៊ុះ ប៊ូខ្នីរី លោក អ៊ីបនូ អាប់បាស់មានប្រសាសន៍ថា៖
"រ៉ាស៊ីលុលឡោះហ្ន៊ុះ^ﷺបានប្រតិបត្តិ ៧ រ៉ក្កាត់ជាមួយគ្នា (សំយ៉ាង
ម៉ាកុរីបនិងអ៊ីស្តាអ៊ី), ហើយព្រះអង្គ^ﷺបានប្រតិបត្តិ ៨ រ៉ក្កាត់
ជាមួយគ្នា (សំយ៉ាងស្នំហ្ន៊ុះនិងអ៊ុស្តាអ៊ុរ) ។" លោកមុស្លីមក៏មាន
ប្រសាសន៍ដូច្នោះដែរ ។

៤) ពេលម៉ាកុរីប (مَعْرِب) មាន ៣ រ៉ក្កាត់ ចាប់ផ្តើមពីថ្ងៃលិចទៅ, ពី
សម្លេងអាស្ថានម៉ាកុរីប រហូតជិតដល់អប្រាត្រ ។

៥) ពេលអ៊ីស្តាអ៊ី (عِشَاء) មាន ៤ រ៉ក្កាត់, ចាប់ផ្តើមក្រោយពីសំយ៉ាង
ម៉ាកុរីបរហូតជិតទៅដល់អប្រាត្រ ។ និយាយឲ្យស្រួលស្តាប់គឺ
ក្រោយពីសំយ៉ាងម៉ាកុរីបរួចភ្លាម យើងអាចសំយ៉ាងអ៊ីស្តាអ៊ីភ្លាម
បាន, ដោយមិនបាច់រង់ចាំឲ្យពេលអ៊ីស្តាអ៊ីមកដល់ទេ ។ តែបើចង់
សំយ៉ាងនៅពេលរបស់អ៊ីស្តាអ៊ីតែម្តងក៏បាន, មិនខុសទេ; ហើយក្នុង
ពេលនេះយើងសំយ៉ាងបានតែអ៊ីស្តាអ៊ីមួយប៉ុណ្ណោះ, សំយ៉ាង
ម៉ាកុរីបជាមួយផងមិនបានទេ ព្រោះជាពេលសម្រាប់តែអ៊ីស្តាអ៊ី
មួយប៉ុណ្ណោះ ។

កន្លែងសំបាស់យ៉ាង

ជារ៉ាហ្ន៊ីបសម្រាប់អ្នកសំបាស់យ៉ាង, កន្លែងដែលឲ្យសំបាស់យ៉ាងបាន
នោះគឺកន្លែងដែលប្រាសចាកសេចក្តីស្មោកគ្រោក (ណាហ្ន៊ីស) ដែល
សាសនាដាក់បញ្ញត្តិមក និងជាកន្លែងដែលបានទទួលការអនុញ្ញាតពី

ម្ចាស់កន្លែងនោះ ។

អាស្មាន (أَذَان) និងអ៊ីក្វ៉ាម៉ាស៊ូ (إِقَامَة)

ក្រោយពីបានប្រតិបត្តិវឌ្ឍន៍ហើយ, អ្នកសំបាស់យ៉ាងត្រូវឈរមុខទៅឯគ្នីបឡាត្តុ សូត្រអាស្មាននិងអ៊ីក្វ៉ាម៉ាស៊ូជាភាសាសារ៉ាប័ឡត្រឹមត្រូវ ។

របៀបសូត្រអាស្មាន

- اللهُ أَكْبَرُ. اللهُ أَكْبَرُ. اللهُ أَكْبَرُ. اللهُ أَكْبَرُ. អល់ឡីហ្វ្វី អាក់បារ (៤ ដង)
- أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ. أَشْهَدُ أَنْ لَا إِلَهَ إِلَّا اللهُ. អាស្ម៉ូហ្គាខ្លួ អាល់ឡា អ៊ីឡាហ្គា អ៊ីលឡុលឡោះហ្វី (២ ដង)
- أَشْهَدُ أَنَّ مُحَمَّدًا رَسُولُ اللهِ. أَشْهَدُ أَنَّ مُحَمَّدًا رَسُولُ اللهِ. អាស្ម៉ូហ្គាខ្លួ អាន់ណា មូហ្គាំម៉ាដ្វាន់ រ៉ស្វីលុលឡោះហ្វី (២ ដង)
- 1 (أَشْهَدُ أَنَّ عَلِيًّا وَوَلِيِّ اللهِ. أَشْهَدُ أَنَّ عَلِيًّا وَوَلِيِّ اللهِ) អាស្ម៉ូហ្គាខ្លួ អាន់ណា អុលីយ៉ៅ វ៉ាលីយុលឡោះហ្វី (២ ដង)
- حَيَّ عَلَى الصَّلَاةِ. حَيَّ عَلَى الصَّلَاةِ. ហ្វៃយ៉ា អុឡាស្ម៉ូស្មីឡាស្ម៉ូ (២ ដង)
- حَيَّ عَلَى الْفَلَاحِ. حَيَّ عَلَى الْفَلَاحِ. ហ្វៃយ៉ា អុឡាល់ហ្វាឡាស្ម៉ូ (២ ដង)
- حَيَّ عَلَى خَيْرِ الْعَمَلِ. حَيَّ عَلَى خَيْرِ الْعَمَلِ. ហ្វៃយ៉ា អុឡា ខុយរីល អុម៉ាល់ (២ ដង)

¹ ការសូត្រ اللهُ أَكْبَرُ اللهُ. أَشْهَدُ أَنَّ عَلِيًّا وَوَلِيِّ اللهِ. នេះមិនមែននៅក្នុងអាស្មាននិងអ៊ីក្វ៉ាម៉ាស៊ូតែម្តងទេ, យកល្អឲ្យសូត្រក្រោយពីសូត្រព្រះនាមរបស់រ៉ស្វីលុលឡោះហ្វី ។ តែបើមិនសូត្រក៏មិនខុសទេ ។

اللهُ أَكْبَرُ. اللهُ أَكْبَرُ. អល់ឡីហ្វី អាក់បារ (២ ដង)
لا إِلَهَ إِلَّا اللهُ. لا إِلَهَ إِلَّا اللهُ. ឡា អីឡាហ្វា អីលឡុលឡោះហ្វី
(២ ដង)




របៀបសូត្រអ៊ីក្លីម៉ាស៊ូ

اللهُ أَكْبَرُ. اللهُ أَكْبَرُ. អល់ឡីហ្វី អាក់បារ (២ ដង)
أَشْهَدُ أَنْ لا إِلَهَ إِلَّا اللهُ. أَشْهَدُ أَنْ لا إِلَهَ إِلَّا اللهُ. អាស៊ូហ្វាខ្ចូ អាល់ឡា អីឡាហ្វា
អីលឡុលឡោះហ្វី (២ ដង)
أَشْهَدُ أَنَّ مُحَمَّدًا رَسُولُ اللهِ. أَشْهَدُ أَنَّ مُحَمَّدًا អាស៊ូហ្វាខ្ចូ អាន់ណា
មូហ្វាម៉ាដ្វាន់ រ៉ស្វីលុលឡោះហ្វី
رَسُولُ اللهِ. (២ ដង)
(أَشْهَدُ أَنَّ عَلِيًّا وَبِيَّ اللهُ. أَشْهَدُ أَنَّ عَلِيًّا وَبِيَّ اللهُ)² (អាស៊ូហ្វាខ្ចូ អាន់ណា អាលីយ៉េវ៉ា
វាលីយុលឡោះហ្វី (២ ដង)
حَيَّ عَلَى الصَّلَاةِ. حَيَّ عَلَى الصَّلَاةِ. ហៃយ៉ា អុឡាស្ល័ស្ល័ឡាស្លុ (២
ដង)
حَيَّ عَلَى الْفَلَاحِ. حَيَّ عَلَى الْفَلَاحِ. ហៃយ៉ា អុឡាល់ហ្វាឡាស្លុ (២
ដង)
حَيَّ عَلَى خَيْرِ الْعَمَلِ. حَيَّ عَلَى خَيْرِ الْعَمَلِ. ហៃយ៉ា អុឡា ខ្ពយរីល អុម៉ាល់
(២ ដង)
قَدْ قَامَتِ الصَّلَاةُ. قَدْ قَامَتِ الصَّلَاةُ. កូដ្វុ ក្លីម៉ាទីស្ល័ស្ល័ឡាស្លុ (២ ដង)
اللهُ أَكْبَرُ. اللهُ أَكْبَرُ. អល់ឡីហ្វី អាក់បារ (២ ដង)

² ការសូត្រមួយឃ្លានៅក្នុងវង់ក្រចកនេះជាមុសតាហ្វាប៉ (مستحب), មានន័យថា "យកល្អគួរធ្វើ" ។ តែបើមិនធ្វើក៏មិនខុសទេដែរ ។

សំបាស់យ៉ាងស្ត្រីបហ្គា (سُبْحَاتُ)

អ្នកសំបាស់យ៉ាង ចាំបាច់ត្រូវនឿត (តាំងចិត្ត) ថាខ្លួនសំបាស់យ៉ាងអ្វី, ដូចនេះគឺ៖ "ខ្ញុំសំបាស់យ៉ាងស្ត្រីបហ្គា (سُبْحَاتُ) (គឺប្រាប់ឈ្មោះសំបាស់យ៉ាង ដែលខ្លួនតាំងចិត្តប្រតិបត្តិ) គួរបាន អ៊ីលឡុលឡោះហ្គា ។"



រូប ៦



រូប ៥

បន្ទាប់មក លើកដៃទាំងពីរឡើងជិត ត្រចៀក ដោយឈរមុខទៅឯក្តីបឡាតុ ហើយសូត្រថា "អល់ឡ្យ័ហ្វិ អាក់បារ" ។ ការ សូត្រដូចនេះហៅថា "តាក់បៀរទុល- អ៊ុះហ្គាម", វាឃ្លីបឲ្យសូត្រឲ្យឮបង្អួរ មិនឲ្យ សូត្រដោយសម្លេងតិចទេ; ដូចរូបភាពទី ៥ ។

បន្ទាប់មក ដាក់ដៃទាំងពីរចុះស្របដងខ្លួន ដូចរូបភាពទី ៦ ។ ក្រោយពីបាននឿតហើយ

បើមិនបានសូត្រតាក់បៀរទុលអ៊ុះហ្គីរីមទេ, សំបាស់យ៉ាងរបស់ខ្លួនត្រូវខូច
 ទោះភ្លេច ឬដោយចេតនាមិនធ្វើក៏ដោយ ព្រោះតាក់បៀរទុលអ៊ុះហ្គីរីមជា
 រូកុនមួយដូចរូកុនដទៃទៀត, ដូចរូកុននិងការឈរត្រង់ខ្លួនរវាងរូកុន, ដូចការ
 ឈប់សម្រាកមុនស្វ័យដូចជាដើម ។

គ្លីរីអ្នាស្ត្រ (آء) ការសូត្រ)

បន្ទាប់មក ឲ្យសូត្រស្វ័យព័រៈត្តិហ្វាទីហ្វាស្ត្រដូចនេះគឺ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ	ប៊ីស មីលឡាហ្វ្រេរព័រៈហ្គីម៉ា នៀររីហ្គីម
الْحَمْدُ لِلَّهِ رَبِّ الْعَالَمِينَ	អាល់ហ្គាំដូ លីលឡាហ្គី រីបប៊ីល អ្នាឡាមីន
الرَّحْمَنِ الرَّحِيمِ	អារព័រៈហ្គីម៉ា នៀររីហ្គីម
مَلِكٍ يَوْمِ الدِّينِ	ម៉ាលីគី យ៉ោមីដូខ្លីន
إِيَّاكَ نَعْبُدُ وَإِيَّاكَ نَسْتَعِينُ	អ៊ីយ៉ាកា ណាក្តីច្ចីដូ វ៉ាអ៊ីយ៉ាកា ណាស់តាអ៊ីន
اهْدِنَا الصِّرَاطَ الْمُسْتَقِيمَ	អ៊ុះហ្គីខ្លីណាស្ត្រីរីត្តល់មុសតាគ្លីម
صِرَاطَ الَّذِينَ أَنْعَمْتَ عَلَيْهِمْ	ស្ត្រីរីត្តល់ឡាស្ត្រីណា អាន់អ្នាតា អ្នាឡេហ្គីម
غَيْرِ الْمَغْضُوبِ عَلَيْهِمْ وَلَا الضَّالِّينَ	ក្យយរីលម៉ាក្តីខ្លី អ្នាឡេហ្គីម វ៉ាឡាដ្ឋដ្ឋល់លីន

អត្ថន័យ៖ ដោយនូវព្រះនាមអស់ឡោះហ្គី ព្រះដ៏មានព្រះមេត្តាធម៌ ព្រះ
 ដ៏មានព្រះមេត្តាករុណាប្រណី ។ សូមថ្វាយសេចក្តីស្នើចសរសើរចំពោះ
 អស់ឡោះហ្គី ព្រះម្ចាស់នៃពិភពទាំងពួង ។ ព្រះដ៏មានព្រះមេត្តាធម៌ ព្រះដ៏
 មានព្រះមេត្តាករុណាប្រណី ។ ព្រះម្ចាស់នៃថ្ងៃជំនុំជម្រះ ។ ព្រះអង្គទេ
 ដែលអស់ទូលព្រះបង្គំជាខ្ញុំគោរពបូជា ព្រះអង្គទេដែលអស់ទូលព្រះបង្គំ

ជាខ្ញុំអង្វរសូមនូវជំនួយ ។ សូមព្រះអង្គមេត្តាដឹកនាំអស់ទូលព្រះបង្គំជាខ្ញុំ
 ឆ្ពោះទៅកាន់មាតិកាត្រង់ត្រូវ ។ មាតិកាបស់បណ្តាអ្នកដែលព្រះអង្គបានព្រះ
 រាជទានឲ្យនូវឧបការធម៌[ពិសេសនៃព្រះអង្គ] ពុំមែនបណ្តាអ្នកដែល
 [ប្រទូសប្រឆាំងបណ្តាព្រះសាស្តារបស់អល់ឡោះហ្ន៎ និងចំពោះសិក្ខាបទ
 របស់ព្រះអង្គដែល]ទទួលរងនូវព្រះពិរោធនៃព្រះអង្គ]ទេ ហើយក៏ពុំមែន
 បណ្តាអ្នករង់ចាំខុសទេដែរ [និងមិនស្ថិតនៅលើមាតិកានៃព្រះអង្គទេ] ។

ចប់ហើយត្រូវសូត្រស្វិរោះត្តំណាមួយ, ឧទាហរណ៍ ស្វិរោះត្តំ អាល់-
 អ៊ីខ្លាស់ ជាដើម គឺ៖

بِسْمِ اللَّهِ الرَّحْمَنِ الرَّحِيمِ	ប៊ីស មីលឡាហ្វៀររោះហ្ន៎ម៉ា នៀររហ្ន៎ម
قُلْ هُوَ اللَّهُ أَحَدٌ	គុល ហ្ន៎រីល់ឡ្ន៎ហ្ន៎ អាហ្ន៎ម៉ាដូ
اللَّهُ الصَّمَدُ	អល់ឡ្ន៎ហ្ន៎ស្ន៎ស្ន៎ម៉ាដូ
لَمْ يَلِدْ وَلَمْ يُولَدْ	ឡ្ន៎ យ៉ាលីដូ វ៉ា ឡ្ន៎ យូឡ្ន៎ដូ
وَلَمْ يَكُنْ لَهُ كُفُوًا أَحَدٌ	វ៉ាឡ្ន៎ យ៉ាគុលឡ្ន៎ហ្ន៎ គូហ្ន៎វ៉ាន់ អាហ្ន៎ម៉ាដូ


អត្ថន័យ៖ ចូរអ្នកថា៖ "ព្រះអង្គគឺអល់ឡោះហ្ន៎ ព្រះមួយគត់ ។
 អល់ឡោះហ្ន៎ ព្រះអនន្ត ។ ព្រះអង្គមិនឲ្យកំណើតទេ ព្រះអង្គមិនត្រូវ
 ប្រសូតមកទេ ។ ពុំមានអ្វីដូចព្រះអង្គឡើយ ។"

ការសូត្រស្វិរោះត្តំក្រោយពីសូត្រអាល់-ហ្វាទីហ្ន៎ស្ន៎, អាចសូត្រស្វិរោះត្តំ
 ណាមួយក៏បាន លើកលែងតែស្វិរោះត្តំណាដែលមានសាច់ដូរ៉ាស្ន៎ (គឺមាន
 ស្វិយ្ន៎ដ) វ៉ាយ្ន៎ប ដែលមាន ៤ គឺ៖ ស្វិរោះត្តំ ៣២ អាយ៉ាត្តំ ១៥; ស្វិរោះត្តំ
 ៤១ អាយ៉ាត្តំ ៣៧; ស្វិរោះត្តំ ៥៣ អាយ៉ាត្តំចុងក្រោយបំផុត; ស្វិរោះត្តំ ៩៦

ពីរអាយ៉ាត់ចុងក្រោយ ។

រូគុអ៊ី (رُكُوعٌ ឱន)

បន្ទាប់ពីនោះមកឲ្យរូគុអ៊ី (ឱន) ដោយយកដៃទាំងពីរដាក់លើជង្គង់ទាំងសងខាង ដូចរូបភាពទី ៧ ។ បន្ទាប់មកឲ្យសូត្រក្នុងពេលកំពុងរូគុអ៊ីនេះ ថា៖



سُبْحَانَ رَبِّيَ الْعَظِيمِ وَبِحَمْدِهِ
ស៊ុបហ្គាណា រ៉ាប់បីយ៉ាល់អ៊ុស្ត្រីម វ៉ា
បីហ្គាំឌ្វីហ្គាំ
(اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَآلِ مُحَمَّدٍ)³ (អល់ឡីហ្គាំមម៉ា ស្រល់លី អ៊ុឡា មូហ្គាំម៉ាដូ
វ៉ា អាលី មូហ្គាំម៉ាដូ)

អត្ថន័យ៖ សូមថ្វាយសេចក្តីរុងរឿងនិងការសរសើរចំពោះព្រះជាម្ចាស់ របស់ទូលបង្គំជាខ្ញុំ ព្រះអង្គ ទ្រង់មហាជំរឿង (សូមអល់ឡេហ្គាំមម៉ា ប្រទានពរជ័យសិរីសួស្តីដល់មូហ្គាំម៉ាដូនិងក្រុមគ្រួសារព្រះអង្គ ។)

³ ការសូត្រមួយឃ្លានៅក្នុងវង់ក្រចកនេះជាមុសតាហ្គាប់ (مستحب), មានន័យថា "យកល្អគួរធ្វើ" ។ តែបើមិនធ្វើក៏មិនខុសទេដែរ ។


បន្ទាប់ពីនោះមកឲ្យក្រោកឈរត្រង់ខ្លួនឡើងវិញ ដូចរូបភាពទី ៦ ហើយឲ្យសូត្រថា៖

(سَبَّحَ لِلَّهِ لَمَّا حَمَدَ)⁴ (សាមីអុលឡីហ្សី លីម៉ាន់ ហ្គាមីដ្យាតូរ៉ា)

អត្ថន័យ៖ អល់ឡោះហ្គ័រ្រាច្រង់សវនាការអ្នកសរសើរព្រះអង្គ ។

ស៊ីយ្យូដ្វី (سُجُود ការក្រាប)

បន្ទាប់មកដាក់ខ្លួនចុះស៊ីយ្យូដ្វី ដោយដាក់ថ្ងាសផ្ទាប់លើបន្ទះដី, ដាក់ដៃទាំងពីរ, ដាក់ក្បាលដង្កង់ទាំងពីរ, ដាក់ចុងមេដើងទាំងពីរ នៅលើផ្ទៃរាប, ដូចរូបភាពទី ៨ ។



ក្នុងពេលស៊ីយ្យូដ្វីនេះឲ្យសូត្រថា៖

سُبْحَانَ رَبِّيَ الْأَعْلَى وَبِحَمْدِهِ ស៊ីបហ្គាណា រីបឺយ៉ាល់អាត្ម់ឡា វ៉ា
 ប៊ីហ្គាំឌ្វីហ្គាំ
 (اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَآلِ مُحَمَّدٍ)⁵ (អល់ឡីហ្គាំមម៉ា ស្វល់លី អុឡា មូហ្គាំម៉ាដ្វី)

⁴ ការសូត្រមួយឃ្លានៅក្នុងក្រចកនេះជាមុសតាហ្គាប, យកល្អគួរធ្វើ ។ តែបើមិនធ្វើទេក៏មិនខុសទេដែរ ។


វ៉ា អាលី មូហាំម៉ាដ្ឋ)

អត្ថន័យ៖ សូមថ្វាយសេចក្តីរុងរឿងនិងការសរសើរចំពោះព្រះជាម្ចាស់
របស់ទូលបង្គំ ព្រះអង្គ ទ្រង់មហាខ្ពង់ខ្ពស់ (សូមអល់ឡោះហ្គាំ ប្រទាន
ពរជ័យសិរីសួស្តីដល់មូហាំម៉ាដ្ឋនិងក្រុមគ្រួសារព្រះអង្គ) ។

រួចហើយងើបមកអង្គុយ, ដូចរូបភាពទី ៩, ហើយឲ្យសូត្រថា៖

(أَسْتَغْفِرُ اللَّهَ رَبِّي وَأَتُوبُ إِلَيْهِ)⁶ (អាស់តាកុំហ្គីរុលឡោះហ្គាំ រ៉ាប់បី វ៉ា អាទូច្ចី
អ៊ីឡៃហ្គាំ)

អត្ថន័យ៖ សូមអល់ឡោះហ្គាំ អភ័យទោសឲ្យទូលព្រះបង្គំជាខ្ញុំផង ។
ទូលព្រះបង្គំជាខ្ញុំសូមត្រឡប់មករកព្រះអង្គវិញ (ផ្លាស់ចិត្តគំនិតមកធ្វើ
ល្អវិញ) ។



បន្ទាប់ពីនោះមកសាច់ដូរស្តុំម្តងទៀត ដូចសាច់ដូរស្តុំដំបូង, រូបភាពទី

⁵ ការសូត្រមួយឃ្លានៅក្នុងវង់ក្រចកនេះជាមុសតាហ្គាប់ (مستحب), មានន័យថា
"យកល្អគួរធ្វើ" ។ តែបើមិនធ្វើក៏មិនខុសទេដែរ ។

⁶ ការសូត្រមួយឃ្លានៅក្នុងវង់ក្រចកនេះជាមុសតាហ្គាប់ (مستحب), មានន័យថា
"យកល្អគួរធ្វើ" ។ តែបើមិនធ្វើក៏មិនខុសទេដែរ ។

៨ ។ បន្ទាប់ពីនោះមកដើមអង្គុយវិញ, ដូចរូបភាពទី ៩ ។ នេះជាការបញ្ចប់ រ៉ក្កាត់ទី ១ ។ រួចហើយដើមឈរត្រង់ខ្លួនវិញ, ដូចរូបភាពទី ៦; ហើយក្នុង ពេលដែលដើមឡើងឈរវិញនេះឲ្យសូត្រថា៖


(بِحَوْلِ اللَّهِ وَرُؤْفَةِ اللَّهِ) ⁷ (បីហ្គោលីលឡាហ្គី វ៉ា គូវ៉ាទីហ្គី អាគូមូ វ៉ា អាក្វ៉ូអ៊ីដូ)

អត្ថន័យ៖ ទូលព្រះបង្គំជាខ្ញុំក្រោកនិងអង្គុយ អាស្រ័យអំណាចនិង ឥទ្ធិពលរបស់អល់ឡោះហ្គី ។

ពេលឈរត្រង់ខ្លួន នឹងខ្លួនហើយ, ដូចក្នុងរូបទី៦, ឲ្យសូត្រស្វីរ៉ោះត្តី អាល់ហ្វាទីហ្គាស៊ុនិងសូត្រស្វីរ៉ោះត្តីណាមួយ ក្រៅពីស្វីរ៉ោះត្តីដែលមាន សាច់ដូរ៉ាស៊ុនីយ៉ែប ។

គូនូត (ការលើកដៃសូមពរ)

ជាមុសតាហ្គាប់ ។ ឲ្យធ្វើគូនូតដោយលើកដៃទាំងពីរឡើងដូចខ្នុរ៉ាអ៊ុអ៊ុ, ដូចរូបភាពទី ១០, ហើយសូត្រថា៖



⁷ ការសូត្រមួយឃ្លានៅក្នុងរង់ក្រចកនេះជាមុសតាហ្គាប់ ។

رَبَّنَا آتِنَا فِي الدُّنْيَا حَسَنَةً رَبِّبْنَا ណា អាទីណា ហ្នឹងខ្ញុំយ៉ា
 وَفِي الْآخِرَةِ حَسَنَةً وَقِنَا ប្លាសាណាតៅ វ៉ា ហ្នឹងអាហ្នើរទី
 عَذَابَ النَّارِ ប្លាសាណាតៅ វ៉ាគឺណា អុស្សាបាត់ណារ

អត្ថន័យ៖ សូមព្រះជាម្ចាស់ រស់រវើកបស់ទូលព្រះបង្គំជាខ្ញុំទាំងឡាយប្រទាន
 អ្វីៗដ៏ល្អប្រសើរនាពិភពនេះ និងអ្វីៗដ៏ល្អប្រសើរនាពិភពខាងមុខ; និង
 សូមព្រះអង្គ មេត្តាជួយឲ្យទូលបង្គំជាខ្ញុំទាំងឡាយចៀសផុតពីការរងទុក្ខ
 នៃនរកផង ។

យើងអាចសូត្រគូនូតផ្សេងៗច្រើនទៀតបាន ។

ក្រោយពីនោះមក ដាក់ដៃចុះឈរត្រង់ខ្លួន, ដូចរូបភាពទី ៦; ហើយចុះ
 រូតុម្ពី ដូចរូតុម្ពីរក្កាត់ដំបូង និងឲ្យសូត្រក្នុងពេលរូតុម្ពីនេះថា៖

سُبْحَانَ رَبِّيَ الْعَظِيمِ وَبِحَمْدِهِ ស៊ុបហ្គាណា រ៉ប៊ីយ៉ាល់ អុស្សីមី
 វ៉ាប៊ីហ្គាំខ្លឹះហ្គាំ
 (اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَالْآلِ مُحَمَّدٍ)⁸ (អល់ឡីហ្គាំមម៉ា ស្វល់លី អុឡា មូហ្គាំម៉ាដូ
 វ៉ា អាលី មូហ្គាំម៉ាដូ)

អត្ថន័យ៖ សូមថ្វាយសេចក្តីរុងរឿងនិងការសរសើរចំពោះព្រះជាម្ចាស់
 រស់រវើកបស់ទូលព្រះបង្គំជាខ្ញុំ ព្រះអង្គ ទ្រង់មហាជំរឿង (សូមអល់ឡា៖ហ្គាំ
 ប្រទានពរជ័យសិរីសួស្តីដល់មូហ្គាំម៉ាដូនិងក្រុមគ្រួសារព្រះអង្គ) ។

⁸ ការសូត្រមួយឃ្លានៅក្នុងរង្វង់ក្រចកនេះជាមុសតាហ្គាប្រាប់ ។

រួចហើយងើបឡើងវិញមកឈរត្រង់ នឹងខ្លួនហើយឲ្យសូត្រថា៖

(سَبَّحَ لِلَّهِ لَمَّا رَسَدَ)^៩ (សាមីអូលឡ័ហ្សី លីម៉ាន់ ហ្គាមីដ្យាស្ត់)

អត្ថន័យ៖ អល់ឡោះហ្គ័រទ្រង់សវនាការអ្នកសរសើរព្រះអង្គ ។

បន្ទាប់មកដាក់ខ្លួនចុះសាច់ដ្យាស្ត់ ដូចរំក្អាត់ដំបូង, ដូចក្នុងរូបភាពទី ៨, ហើយសូត្រថា៖

سُبْحَانَكَ اللَّهُمَّ رَبِّيَ الْأَعْلَى وَبِحَمْدِكَ
سُبْحَانَكَ اللَّهُمَّ رَبِّيَ الْأَعْلَى
(اللَّهُمَّ صَلِّ عَلَى مُحَمَّدٍ وَآلِ مُحَمَّدٍ) (អល់ឡ័ហ្សីមម៉ា ស្លល់លី អុឡា មូហ្គាំម៉ាដ្ឋ
រ៉ា អាលី មូហ្គាំម៉ាដ្ឋ)

អត្ថន័យ៖ សូមថ្វាយសេចក្តីរុងរឿងនិងការសរសើរចំពោះព្រះជាម្ចាស់
រូបសំទួលព្រះបង្គំជាខ្ញុំ ព្រះអង្គ ទ្រង់មហាខ្ពង់ខ្ពស់ (សូមអល់ឡោះហ្គ័រ
ប្រទានពរជ័យសិរីសួស្តីដល់មូហ្គាំម៉ាដ្ឋនិងក្រុមគ្រួសារព្រះអង្គ)

បន្ទាប់ពីនោះមកងើបឡើងអង្គុយ, ដូចក្នុងរូបភាពទី ៩, ហើយ
សាច់ដ្យាស្ត់ម្តងទៀត, ដូចក្នុងរូបភាពទី ៨ ហើយសូត្រដូចពេលសាច់ដ្យាស្ត់
ដំបូង ។

^៩ ការសូត្រមួយឃ្លានៅក្នុងរង់ក្រចកនេះជាមុសតាហ្គាប ។

តាស្តាស្ត់ហ្វីដូ (تَسْتَهُدُّ)

ពេលអង្គុយក្រោយពីបានស្វ័យដូពីរដងក្នុងរំក្លាត់ទី ២, ឲ្យសូត្រ
តាស្តាស្ត់ហ្វីដូដូចតទៅនេះ គឺ៖

اَشْهَدُ اَنْ لَا اِلَهَ اِلَّا اللهُ
អាស្ត់ហ្វាខ្លូ អាល់ឡា អ៊ីឡាហ្វា
អ៊ីលឡាលឡោះហ្វី
وَحْدَهُ لَا شَرِيكَ لَهُ ۚ وَهُدًى
វ៉ាស្ត់ដាស្ត់ ឡា ស្វារីកាឡាស្ត់ វ៉ា អាស្ត់ហ្វាខ្លូ
اَنَّ مُحَمَّدًا عَبْدُهُ وَرَسُولُهُ ۚ
អាន់ណា មូហាំម៉ាដាន់ អាប៊ុន្ទូហ្វី វ៉ា រ៉េស្វីលុះហ្វី
اَللّٰهُمَّ صَلِّ عَلٰى مُحَمَّدٍ وَّعَلٰى
អល់ឡីហ្វីម៉ា ស្វល់លី អាឡា មូហាំម៉ាដូ វ៉ា
اٰلِ مُحَمَّدٍ وَّصَلِّ وَسَلِّمْ
អាលី មូហាំម៉ាដូ

អត្ថន័យ៖ ទូលព្រះបង្គំជាខ្ញុំសូមប្តេជ្ញាជាឧទ្ធារិកថាពុំមានព្រះផ្សេងពី
អល់ឡោះហ្វីឡើយ, ព្រះអង្គជាឯកអាទិទេព, ពុំមានអ្វីប្រៀបប្រដូច
ព្រះអង្គបានឡើយ ។ ទូលព្រះបង្គំជាខ្ញុំសូមប្តេជ្ញាថាមូហាំម៉ាដូជា
បម្រើនិងជាព្រះសាស្តារបស់ព្រះអង្គ ។ សូមអល់ឡោះហ្វីប្រទានពរ
ជ័យសិរីសួស្តីដល់មូហាំម៉ាដូនិងក្រុមគ្រួសារព្រះអង្គ ។

តាស្តលីម (تَسْلِيمِ سَاقِيَم)

បន្ទាប់ពីនោះមកសូត្រតាស្តលីម (សាឡាម) ដូចតទៅនេះ គឺ៖
اَسْلَامُ عَلَيْكَ أَيُّهَا النَّبِيُّ
(អាស្ត់អាឡាមូ អាឡៃឡាកា អៃយូហ្វាន់ណាប៊ីយូ
وَ رَحْمَةُ اللهِ وَبَرَكَاتُهُ) វ៉ា រ៉ោះហ្វីម៉ាទុលឡីហ្វី វ៉ា បារីកាទុះហ្វី)

¹⁰ ការសូត្រមួយឃ្លានៅក្នុងរង់ក្រចកនេះជាមុសតាហ្វាប ។

اَلسَّلَامُ عَلَيْنَا وَعَلَىٰ عِبَادِ اللّٰهِ
 الصّٰلِحِيْنَ السَّلَامُ عَلَيْكُمْ
 وَرَحْمَةُ اللّٰهِ وَبَرَكَاتُهُ

អាស់អាឡាមូ អាឡៃណា វ៉ាអាឡា អ៊ីបាឌីលឡា
 ហ្គីស្រីលីហ្គីន អាស់សាឡាមូអាឡៃគី
 វ៉ា រោះហ្គីម៉ាទុលឡីហ្គី វ៉ា បារីកាទុហ្គី

អត្ថន័យ៖ (ឱណាប៊ី សូមឲ្យសិរីសួស្តីនិងព្រះពររបស់អល់ឡោះហ្គីកើត
 មានដល់ព្រះអង្គ ។) សូមឲ្យសិរីសួស្តីកើតមានដល់ទូលព្រះបង្គំជាខ្ញុំ
 ទាំងឡាយ និងមានដល់បារទាំងឡាយរបស់អល់ឡោះហ្គី ។ សូមឲ្យ
 សិរីសួស្តីមានដល់ព្រះអង្គទាំងឡាយ ព្រមទាំងព្រះមេត្តាធម៌និងព្រះពរ
 របស់អល់ឡោះហ្គីផងដែរ ។

ក្រោយពីបានសូត្រចប់ហើយ, សំបាស់យ៉ាងស្លឹបហ្គី (سُبْحَانَ) ក៏ចប់ត្រឹម
 នេះដែរ ។ តទៅនេះយើងអធិប្បាយអំពីសំបាស់យ៉ាងដែលមានបីវគ្គាត់
 និងបួនវគ្គាត់ ។

វគ្គាត់ទី ៣ និងវគ្គាត់ទី ៤

បើសំបាស់យ៉ាងបួនវគ្គាត់, របៀបប្រតិបត្តិដូចនឹងសំបាស់យ៉ាងស្លឹបហ្គី
 ដែរ ខុសតែនៅតប៉ុណ្ណោះ ។

ពេលសំបាស់យ៉ាងស្លឹបហ្គី (سُبْحَانَ), យើងនឿតថា៖ *"ខ្ញុំសំបាស់យ៉ាង
 ស្លឹបហ្គី គួរបាន អ៊ីលឡុលឡោះហ្គី"* ។

ក្រោយពីបានសូត្រតាស្តាស្តូហ្គីដូចហើយ, នៅចុងវគ្គាត់ទី ២, ឲ្យ
 ក្រោកឈរឡើងដើម្បីប្រតិបត្តិវគ្គាត់ទី ៣, ដោយសូត្រក្នុងពេលក្រោក
 ឈរឡើងនេះថា៖

(بِحَوْلِ اللَّهِ وَقُوَّةِ أَقْوَمٍ وَأَفْعَدٍ)¹¹ (បីហ្វោលីលឡាហ្វី វ៉ា គូវ៉ាទីហ្វី អាគូមូ វ៉ា អាក្វ៉ូអ៊ីដ្វី)

អត្ថន័យ: ទូលព្រះបង្គំជាខ្ញុំក្រោកនិងអង្គុយ អាស្រ័យអំណាចនិង ឥទ្ធិពលរបស់អល់ឡោះហ្វី ។

តាស់បីហ្វាត់ អាល់-អាវបាអ៊ុស្ត (التَّسْبِيحَاتُ الْأَرْبَعَةُ) ការសូត្រ សរសើរអល់ឡោះហ្វី ។

ក្រោយពីឈរនឹងខ្លួនហើយ (ក្នុងវីក្លាត់ទី ៣ នេះ), ដូចរូបភាពទី ៦, ឲ្យ សូត្រថា:

سُبْحَانَ اللَّهِ وَالْحَمْدُ لِلَّهِ
وَالْحَمْدُ لِلَّهِ វ៉ា ឡា អ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី
وَالْحَمْدُ لِلَّهِ វ៉ា ឡា អ៊ីឡាហ្វា អ៊ីលឡុលឡោះហ្វី

អត្ថន័យ: សេចក្តីរុងរឿងជាកម្មសិទ្ធិរបស់អល់ឡោះហ្វី, សេចក្តី សរសើរជាកម្មសិទ្ធិរបស់អល់ឡោះហ្វី ។ ពុំមានព្រះផ្សេងពីអល់ឡោះហ្វី ឡើយ, អល់ឡោះហ្វីមហាធំធេង ។

សូត្រផ្លូវ ៣ ដង, រួចហើយរុក្ខអ៊ី, ដូចរូបភាពទី ៧ ។ បន្ទាប់មកចុះ សាច្ចុដ្ឋាស្ត៍ពីរដង, ដូចក្នុងរូបភាពទី ៨ ។ នៅរវាងសាច្ចុដ្ឋាស្ត៍ទាំងពីរ, ឲ្យ អង្គុយមួយភ្លែត, ដូចក្នុងរូបភាពទី ៩ ។ រួចសាច្ចុដ្ឋាស្ត៍ទាំងពីរហើយ, ឲ្យ ក្រោកឈរ, ដូចក្នុងរូបភាពទី ៦, ដើម្បីប្រតិបត្តិវីក្លាត់ទី ៤, ហើយសូត្រថា:

¹¹ ការសូត្រមួយឃ្លានៅក្នុងវង់ក្រចកនេះជាមុសតាហ្វាប ។

سُبْحَانَ اللَّهِ وَالْحَمْدُ لِلَّهِ
اللَّهُ أَكْبَرُ ۝ رَبِّ الْعَالَمِينَ
اللَّهُ ۝ رَبِّ الْعَالَمِينَ

ស៊ីបប្រាណាល់ឡោះហ្ន៎ វ៉ាល់ហ្ន៎ខ្លួ លីលឡាស្ត់
វ៉ា ឡា អ៊ីឡាហ្ន៎ អ៊ីលឡុលឡោះហ្ន៎
វ៉ាល់ឡ័ហ្ន៎ អាភំបារ

អត្ថន័យ៖ សេចក្តីរុងរឿងជាកម្មសិទ្ធិរបស់អល់ឡោះហ្ន៎, សេចក្តី
សរសើរជាកម្មសិទ្ធិរបស់ ។ ពុំមានព្រះផ្សេងពីអល់ឡោះហ្ន៎ឡើយ,
អល់ឡោះហ្ន៎មហាធំផ្អែង ។

សូត្រ ៣ ដង ។ រួចហើយចុះរូគុអ៊ី, ដូចក្នុងរូបភាពទី ៧, និងសាច់ដូស្ត់,
ដូចរូបភាពទី ៨ និងរូបភាពទី ៩ ។ រួចហើយសូត្រតាស្តាស្ត់ហ្ន៎ដូនិង
សាឡាម ។

អ្នកណាមួយមិនសូត្រស្ល័ឡាវ៉ាតណាប៊ី និងក្រុមគ្រួសារបរិសុទ្ធ
ព្រះអង្គ ក្នុងសំបាស់យ៉ាំងទេ, សំបាស់យ៉ាំងរបស់អ្នកនោះទុកជា
មោឃៈ (បាតាល់) ។

សំបាស់យ៉ាំងអុស្តារ (عَصْر) មាន ៤ វ៉ក្កាត់, របៀបប្រតិបត្តិដូច
សំបាស់យ៉ាំងស្ត្រីហ្ន៎ដែរ, ខុសតែនៅតប៉ុណ្ណោះគឺ៖ "ខ្ញុំសំបាស់យ៉ាំង
អុស្តារ គួរបាតាស្ត់ អ៊ីលឡុលឡោះហ្ន៎ ។"

សំបាស់យ៉ាំងម៉ាកុរីប (مَغْرِب) មាន ៣ វ៉ក្កាត់, របៀបប្រតិបត្តិដូចរបៀប
សំបាស់យ៉ាំងស្ត្រីហ្ន៎ដែរ, ខុសតែនៅតថា៖ "ខ្ញុំសំបាស់យ៉ាំងម៉ាកុរីប
គួរបាតាស្ត់ អ៊ីលឡុលឡោះហ្ន៎ ។" ពេលសូត្រតាស្តាស្ត់ហ្ន៎ដូរួច, ចុងវ៉ក្កាត់ទី
២, មុនឲ្យសាឡាម, តែយើងមិនឲ្យសាឡាមទេ, យើងក្រោកឈរឡើង
ដើម្បីប្រតិបត្តិវ៉ក្កាត់ទី ៣ ។ ឈរត្រង់ខ្លួនហើយឲ្យសូត្រតាស្ត់ប៊ីហ្ន៎

អាល់-អារបាអូស្ត ៣ ដង ។ រួចហើយរុក្ខុអ៊ី, ហើយងើបឡើងវិញ ។ បន្ទាប់មកចុះសាច់ដូរស្ត ២ ដង, សូត្រតាស្តូស្តូរូនិងឲ្យសាឡាមបញ្ចប់សំបាស់យ៉ាំងម៉ាក្រីប ។

សំបាស់យ៉ាំងអ៊ីស្តាអ៊ី (ءىسءى) មាន ៤ វិញ្ញាណ ។ ពេលរបស់វានៅក្រោយសំបាស់យ៉ាំងម៉ាក្រីប ។ របៀបប្រតិបត្តិដូចគ្នានិងរបៀបប្រតិបត្តិសំបាស់យ៉ាំងស្ត្រូហ្វិរនិងអាអូស្តរដែរ ខុសតែនៅតប៉ុណ្ណោះគឺនៅតថា៖ "ខ្ញុំសំបាស់យ៉ាំងអ៊ីស្តាអ៊ី គួរបាន អ៊ីលឡុលឡោះហ្វ ។"

សំបាស់យ៉ាំងទាំង ៥ នេះខុសគ្នាតែត្រង់ពេលសូត្រ អាល់ ហ្វាទីហាស្តនិងសូត្រស្ត្រូហ្វិរនេះត្រូវផ្សេងៗ ។ ត្រូវសូត្រឲ្យឮបង្ហូរពេលសំបាស់យ៉ាំងស្ត្រូហ្វិរ, ម៉ាក្រីបនិងអ៊ីស្តាអ៊ី ។ តែត្រូវសូត្រឲ្យឮតិចៗល្មមតែឮខ្លួនឯងប៉ុណ្ណោះពេលសំបាស់យ៉ាំងស្ត្រូហ្វិរនិងអាអូស្តរ ។

តាយ៉ាំមុំ

តាយ៉ាំមុំគឺការសម្អាតដោយមិនប្រើទឹក ។ ឯរបៀបប្រតិបត្តិមានលំដាប់តិចជាងការប្រតិបត្តិរុក្ខុអ៊ីនិងគូស្វីល ។ មិនអនុញ្ញាតឲ្យធ្វើតាយ៉ាំមុំទេកាលណាមានទឹក ។

អនុញ្ញាតឲ្យធ្វើតាយ៉ាំមុំពេលដែលរកទឹកមិនបាន, ឬបើខ្លាចមានគ្រោះថ្នាក់ដល់ខ្លួនពេលប៉ះទឹក ក្នុងពេលធ្វើរុក្ខុអ៊ី ឬធ្វើគូស្វីលនោះ ។ ដូច្នោះ, ជាវាឃ្លឹបត្រូវធ្វើតាយ៉ាំមុំ ។ របៀបធ្វើតាយ៉ាំមុំមានដូចតទៅនេះ គឺ៖

មុនប្រតិបត្តិតាយ៉ាំមុំត្រូវនៅតថា៖ "ខ្ញុំធ្វើតាយ៉ាំមុំ គួរបាន អ៊ីលឡុលឡោះហ្វ ។"

១) យកបាតដៃទាំងពីរទៅស្ទាប ឬទះផងដីដែលស្អាត ។ បន្ទាប់

មក, ទទះដៃទាំងពីរឲ្យដីជាប់ដៃនោះជ្រុះ ។

២) យកដៃទាំងពីរនោះមកជូតមុខដោយចាប់ផ្ដើមពីជើងសក់នៅបរិវេណថ្ងាសចុះមកដល់ខ្នងច្រមុះ ។



៣) រួចហើយ, យកដៃឆ្វេងជូតលើខ្នងដៃស្តាំដោយចាប់ផ្ដើមពីលើកដៃរហូតដល់ចុងម្រាមដៃ



៤) បន្ទាប់មកយកដៃស្តាំជូតលើខ្នងដៃឆ្វេង, ចាប់ពីខាងលើកដៃរហូតដល់ចុងម្រាមដៃ ។



ចូរប្រតិបត្តិតាមរូបភាពខាងលើនេះ ។

៥) អ៊ីសទីយ៉ាតវ៉ាឃ្មីប (ការប្រុងប្រយ័តវ៉ាឃ្មីប) ឲ្យយើងប្រតិបត្តិខចុងក្រោយនេះ (ខទី ៥), ទោះបីយើងធ្វើតាមវិធីសុខ្យុស្តុស្តុស្តុស្តុស គួស្វិលក៏ដោយ គឺ៖ ឲ្យយើងយកបាតដៃទាំងពីរទះផងដីម្ដងទៀត, បន្ទាប់មកដៃឆ្វេងជូតខ្នងដៃស្តាំ, រួចហើយយកដៃស្តាំជូតខ្នងដៃឆ្វេង ។

រៀបប្រតិបត្តិគួស្វិល (غسل)

គួស្វិលមានពីរប្រភេទគឺ៖ គួស្វិលតារទីបី (រង្វតដោយស្រោចទឹក) និង

គួស៊ូល អៀរទីម៉ាស៊ី (ងូតដោយមុជក្នុងទឹក) ។

ហ្គារ៉ា មិនឲ្យស្រ្តីដែលកាន់សីលតមអាហារ (ស្បៀម) ធ្វើគួស៊ូល អៀរទីម៉ាស៊ីទេ ។ ឯអ្នកដែលទៅធ្វើពីដីហ្គាច្រឡំធ្វើគួស៊ូលតារទីប៊ី មិនឲ្យ ធ្វើគួស៊ូល អៀរទីម៉ាស៊ីទេ ។

នៅតពេលធ្វើគួស៊ូលមានដូចតទៅនេះគឺ៖ "ខ្ញុំធ្វើគួស៊ូលយ៉ាណាបាស្តុំ, គួស៊ូល ហ្គាដ្រី (غسل الحيض), គួស៊ូល នីហ្គាស្តុំ, គួស៊ូល អ៊ីសទីហ្គាដ្រោះភ្នំ, គួស៊ូល អាវ៉ាល់ម៉ែយិត, និង គួស៊ូល ណាស្តុំរ (غسل النذر) ឬគួស៊ូលក្រ័សាំ... គួរបាន អ៊ីលឡុលឡោះហ្គា ។"

ការប្រតិបត្តិគួស៊ូលតារទីប៊ី គឺចាប់ផ្តើមដោយស្រោចទឹកពីលើក្បាល ដល់កម្រាមទាំងនៅតដង ។ បន្ទាប់មកឲ្យស្រោចលើមួយចំហៀងខ្លួនខាង ស្តាំ តាំងពីស្មារហូតដល់ចុងជើង; រួចហើយស្រោចលើមួយចំហៀងខ្លួន ខាងឆ្វេង, ពីស្មារហូតដល់ចុងជើង ។ ការស្រោចទឹកលើខ្លួនទាំងខាងឆ្វេង និងខាងស្តាំនេះ, ចាំបាច់ឲ្យទឹកហូរទៅលើខ្នាស់ទាំងពីរអង្កើនោះដែរ ។

វ៉ាហ្គីប មុននឹងប្រតិបត្តិគួស៊ូល ត្រូវជម្រះខ្លួនឲ្យស្អាតជាមុនសិន ។ បើ ក្នុងពេលធ្វើគួស៊ូលនោះ បែកណាមួយនៃខ្លួននោះមិនទទឹកទេ ចាំបាច់ត្រូវ ធ្វើគួស៊ូលសាថ្មី ។

ការប្រតិបត្តិគួស៊ូល អៀរទីម៉ាស៊ី ម្ចាស់ខ្លួនចាំបាច់ត្រូវនៅក្នុងទឹក ព្រម ទាំងនៅត បន្ទាប់មកឲ្យមុជទៅក្នុងទឹក ដោយឲ្យទឹកលិចក្បាល ។ បើធ្វើ គួស៊ូល អៀរទីម៉ាស៊ី រួចហើយ ដឹងប្រាកដថាមានកន្លែងណាមួយនៃខ្លួន ប្រាណនោះមិនទទឹក ការប្រតិបត្តិគួស៊ូលនេះខូច ត្រូវតែធ្វើសាថ្មីចាប់ពី ដើមមក ។

ក្នុងពេលប្រតិបត្តិគួស៊ូល វ៉ាហ្គីបឲ្យដុសខ្លួននិងឈ្លីសក់ ដើម្បីនឹងធ្វើឲ្យ ទឹកជ្រួតជ្រាបសព្វអង្កើនៃខ្លួនប្រាណ ។

វាយ៉ូប ឲ្យធ្វើគួរស្វីលឲ្យជាប់គ្នាកុំដាច់ ។
 ពេលធ្វើគួរស្វីល ទឹកដែលយកមកប្រើត្រូវស្អាត និងបានទទួលការ
 អនុញ្ញាតពីម្ចាស់ទឹកនោះ ។
 ដូចគ្នា, ជាវាយ៉ូប, កន្លែងធ្វើគួរស្វីលនោះត្រូវបានទទួលការអនុញ្ញាតពី
 ម្ចាស់វាសិន ។
 ការរៀន (នឹកក្នុងចិត្ត) នោះពុំមែនការនិយាយទេ តែបើនិយាយចេញ
 មកហើយទុកជាពុំខុស ។
 បើមិនយកចិត្តទុកដាក់ក្នុងការធ្វើគួរស្វីល ដោយមិនគោរពពេលវេលាពី
 លំដាប់មួយទៅលំដាប់មួយ, ពោលគឺទុកពេលចោលឲ្យហួសទៅមុខ ត្រង់
 កន្លែងណាមួយ មិនត្រឹមត្រូវទេ ត្រូវធ្វើសាធិដាចាំបាច់ ។

ស្វ័យ្យាត្ត (សំបាស់យ៉ាង) ដែលអល់ឡោះហ្វីទទួល

អ៊ីម៉ាអុលី صلوات الله عليه والسلام មានវចនៈថា៖ "អ្នកម៉ាល់ភាគច្រើនដែលត្រូវទទួលនោះ
 គឺអ្នកម៉ាល់ដែលបានប្រតិបត្តិដោយតាំងចិត្ត ។"

លក្ខណ្ឌនៃអ៊ីបាដ្យាស្តដែលត្រូវទទួល

១) លក្ខណ្ឌដំបូងគឺការមានសទ្ធាមាំចំពោះអល់ឡោះហ្វី, និងសាសនា
 របស់ព្រះអង្គ, បុគ្គលណាមួយបានប្រតិបត្តិអ៊ីបាដ្យាស្តមួយជីវិតលុះស្លាប់
 តែនៅក្នុងចិត្តបុគ្គលនោះពុំមានជំនឿឡើយសោះនោះ, ពិតណាស់,
 អល់ឡោះហ្វីនឹងមិនទទួលស្វ័យ្យាត្តរបស់បុគ្គលនោះទេ, ដូចគ្នាអាន
 ចែងថា៖ "អ្នកណាមួយសាងអំពើល្អ [ផ្តល់ប្រយោជន៍ដល់សហគមន៍
 មនុស្ស និងប្រព្រឹត្តដើម្បីអល់ឡោះហ្វី] ហើយជាអ្នកមានសទ្ធា គេនឹងមិន
 បដិសេធការខំប្រឹងប្រែងប្រព្រឹត្តរបស់អ្នកនោះទេ ។ យើងនឹងកត់ត្រាទង្វើ

នោះទុកឲ្យអ្នកនោះ ។ (សូរ៉េអ៊ែត្ត ២១, អាយ៉ាត្ត ៩៤) ។"

២) អល់ឡោះហ្គ័រ ទទួលកិច្ចការ និងអ្វីបាដូរស្តុររបស់អ្នកណាដែលមាន ភក្តីភាពចំពោះព្រះអង្គ និងស្រឡាញ់បណ្តាសាស្តានិងបណ្តាអ៊ីម៉ា បរិសុទ្ធ ដោយព្រមទទួលព្រះអង្គទាំងនោះ ជាអ្នកដឹកនាំ ជាអ្នកមាន អំណាចក្នុងការថែរក្សា ។ ដូច្នោះ អ្វីបាដូរស្តុរណាដែលប្រាសចាកការព្រម ទទួលស្គាល់នូវតំណែងវីឡាយ៉ាស្តុរ អល់ឡោះហ្គ័រនឹងមិនទទួលទេ; អ៊ីម៉ា យ៉ាក្តុហ្វារ អាស្ត្រូស្ត្រិក្ក صلوات الله عليه و آله ធ្លាប់មានវចនៈថា៖ "អ្នកណាក៏ដោយដែលមិន ព្រមទទួលតំណែងវីឡាយ៉ាស្តុររបស់យើងទេ, អល់ឡោះហ្គ័រនឹងមិនទទួល អុម៉ាល់របស់អ្នកនោះទេ ។"

៣) តាក់វ៉ា គឺការខ្លាចអល់ឡោះហ្គ័រ ។ សេចក្តីបរិសុទ្ធផុតពីបាប, ការចៀស អំពើដែលត្រូវហាម និងការប្រតិបត្តិស្វ័យឡាត់ ដូចគ្នានឹងអ្វីបាដូរស្តុរមួយ ដែលអល់ឡោះហ្គ័រនឹងទទួលដែរ ពោលគឺ អល់ឡោះហ្គ័រនឹងទទួល លុះណាតែប្រតិបត្តិទៅដោយសេចក្តីក្រែងខ្លាចអល់ឡោះហ្គ័រ ។ ពិត ណាស់, អល់ឡោះហ្គ័រនឹងមិនទទួលអ្វីបាដូរស្តុរ ឬស្វ័យឡាត់របស់អ្នកណា ដែលប្រាសចាកសេចក្តីក្រែងខ្លាចទេ, ដូចគ្នាអានចែងថា៖ "...អល់ឡោះហ្គ័រទទួលយក[តង្វាយ] តែពីអ្នកណាដែលជឿស៊ីប៊ីចិត្តទេ ។ (ស.៥, អ.២៧)" ។

៤) ស្វ័យឡាត់ជាអ្វីបាដូរស្តុរមួយ ដែលធ្វើខ្ញុំអល់ឡោះហ្គ័របានជិតស្និទ្ធនឹង អល់ឡោះហ្គ័រ ។ បើអ្នកប្រតិបត្តិស្វ័យឡាត់ប្រព្រឹត្តអំពើហាមឃាត់ អល់ឡោះហ្គ័រនឹងមិនគាប់ព្រះហឫទ័យទេ អល់ឡោះហ្គ័រនឹងមិនទទួល ស្វ័យឡាត់នោះទេ ដូចជាបុគ្គលមួយចំនួនគឺ៖

-អ្នកជំពាក់បំណុលគេតែមិនព្រមសងបំណុលនោះទេ ។

- ពេលបរិច្ចាគយុមស័ និងស្វាកាត់ គេចមិនព្រមបរិច្ចាគទេ ។
- អង្គុយជជែក និងនិយាយបង្វែរអ្នកដទៃ ។
- កាត់ផ្តាច់មេត្រីភាពពីបងប្អូនមុស្លីម ។
- មានចិត្តគំនិតអាក្រក់ចំពោះអ្នកដទៃជានិច្ច និងលាក់ទុកនូវភាពជាសត្រូវនៅក្នុងចិត្ត ។
- មានឧបនិស្ស័យ និងមារយាទមិនល្អចំពោះអ្នកដទៃ ឬចំពោះជនរួមគ្រួសារ ទោះជាឪពុកក្តីម្តាយក្តី មិនប្រកបដោយអំពើល្អ ជាមូលហេតុធ្វើឲ្យអ្នកដទៃទទួលរងនូវសេចក្តីលំបាក និងការក្តៅក្រហាយ ។

ទាំងនេះគឺមូលហេតុដែលធ្វើឲ្យអ្នកដទៃបាត់បង់សិទ្ធិ និងជាមូលហេតុដែលធ្វើឲ្យឃ្លាតឆ្ងាយពីអល់ឡោះហ្គ័រ ។ អ្នកណាប្រព្រឹត្តដូច្នោះ ចូរអ្នកនោះកុំសង្ឃឹមថាអល់ឡោះហ្គ័រនឹងទទួលស្ន័ឡាត់ និងអ៊ីបាដ្វាស្តុផ្សេងៗរបស់ខ្លួនឡើយ ។

អ្នកស្ន័ឡាត់ទាំងឡាយ ត្រូវតែធ្វើឲ្យស្ន័ឡាត់របស់ខ្លួនទៅជាចំណងដ៏មាំដែលចងខ្លួនឯងជាប់នឹងអល់ឡោះហ្គ័រ, ជាប់នឹងបងប្អូនញាតិមិត្ត និងជនដទៃ ។ ស្ន័ឡាត់ត្រូវតែពុំមែនចំណងដែលបំផ្លិចបំផ្លាញសិទ្ធិជនដទៃឡើយ ។

តើយើងនឹងដឹងម្តេចបាន ថាអល់ឡោះហ្គ័រព្រមទទួលឬបដិសេធស្ន័ឡាត់របស់យើងនោះ? អ៊ីម៉ាយ្យុក្តុហ្វារ អាស្ន័ស្ន័ឡិក صلوات الله عليه والسلام មានវចនៈថា៖ "បុគ្គលណាមានបំណងចង់ដឹងថា ស្ន័ឡាត់របស់ខ្លួនត្រូវទទួលឬទេនោះ ចូរអ្នកនោះពិចារណាមើលចុះថា ស្ន័ឡាត់នោះបានការពារខ្លួនគេឲ្យឃ្លាតពីអំពើបាប និងអំពើអប្រិយឬទេ? ទោះការពារបានតិចឬច្រើនក្តី ។ ដូច្នោះបើស្ន័ឡាត់បានការពារគេឲ្យឃ្លាតពីការប្រព្រឹត្តខុស នឹងចាត់ទុកថាត្រូវ

បានទទួលហើយ ។"

ផលប្រយោជន៍, ការយល់ដឹងនិងអាថ៌កំបាំងរបស់
ស្រីឡាតូ

ស្រីឡាតូជាអ្វីបានដូចសំខាន់បំផុត ដែលបណ្តាសាស្ត្រានបានផ្តល់ជូនចំពោះ
បណ្តាបុត្ររបស់ព្រះអង្គ ។

ស្រីឡាតូកំចាត់សេចក្តីវង្វេង និងជាការរំលឹកដល់អស់ឡោះហ្គ័រ ។

ស្រីឡាតូកំចាត់សេចក្តីច្រឡោងខាម, សេចក្តីក្រអឺត, ជួយគាំទ្រមនុស្ស
ក្នុងការតស៊ូពុះពារឧបសគ្គ ទុក្ខលំបាក, និងជាការសម្តែងការអរព្រះគុណ
ចំពោះព្រះមេត្តាធម៌នាវរបស់អស់ឡោះហ្គ័រ ។

ស្រីឡាតូជាសសរកន្លោងនៃសាសនា ជាទង់ជ័យនៃសាសនាអ៊ីស្លាម
ជាសោរនៃស្ថានសួគ៌ និងជាមធ្យោបាយត្រួតពិនិត្យប្រជារាស្ត្រ ។

ស្រីឡាតូជាគ្រឿងបន្សុរភាពទន់ខ្សោយ និងតូចតាចភ្ជាប់នឹងភាព
មហិមា, និងមានឥទ្ធិពលលើសអ្វីទាំងអស់ នោះគឺអស់ឡោះហ្គ័រ ។

ព្រះសាស្ត្រាអ៊ីស្លាម នៅក្នុងគ្រែកូនងៃត បានមានវចនៈថា៖
"អស់ឡោះហ្គ័រ ណែនាំឲ្យចេះប្រតិបត្តិស្រីឡាតូ" ។

អ៊ីម៉ាអុលី មានវចនៈថា ពេលព្រះអង្គ ប្រតិបត្តិស្រីឡាតូ ព្រះ
អង្គ បានចុះចូលក្រោមព្រះបារមីអស់ឡោះហ្គ័រ ព្រះអង្គ ភ្លេចអ្វី
ទាំងអស់ រៀបលែងអស់ឡោះហ្គ័រមួយ ។

ស្រីឡាតូ ២ រីក្ខត់របស់អ្នកខ្លាចអស់ឡោះហ្គ័រ ប្រសើរលើស្រីឡាតូ
១០០០ រីក្ខត់របស់អ្នកមិនយកចិត្តទុកដាក់ មិនចេះពិចារណា ឬមិនខ្វល់
ខ្វាយក្នុងការប្រតិបត្តិស្រីឡាតូ ។

អ៊ីម៉ាយ៉ាកុហ្វារ អាស្រ័យខ្លួន មានវចនៈថា៖ "ការក្រាប
សាច់ដូចលើដីការបាឡាអ៊ីនោះ នឹងកើតមានរស្មីៗនេះនឹងកម្ទេចរបាំង

ឧបសគ្គទាំងឡាយឲ្យខ្លួនខ្ចីអស់ ។"

ពេលស្នំឡាត់ចប់ស្រេចហើយ ជាការល្អប្រសើរឲ្យខ្លួនអ្នក និងអង្វរសូម អ្វីដែលយើងប្រាថ្នា ដើម្បីនឹងឲ្យស្នំឡាត់គ្រាប់គ្រាន់បរិបូរ ។ កុំអាលក្រោក ចេញពីស្នំឡាត់ ការសូមខ្លួនអ្នកជាការល្អប្រពៃ ចូរធ្វើក្រោយពីស្នំឡាត់ រួច ។

ការសូត្រគួរអានក្រោយស្នំឡាត់ ការធ្វើអ៊ីសទីកុហ្វារ (استغفار, ការសូម ឧមាទោស), ការសូត្រស្នំឡាត់, ការសូត្រខ្លួនអ្នកផ្សេងៗ, ការបូងសូង សូមអ្វីមួយដែលខ្លួនប្រាថ្នា, ការសូត្រតាស់ប៊ិះហ្វី (تسبيح) ព្រះនាង ហ្វាទ្វីម៉ាស៊ីត عليها السلام, ការស៊ូយូដូ អាស៊ីត عليها السلام (ក្រាបអរព្រះគុណអល់ឡោះហ្វី عليه), និងធ្វើល្អផ្សេងៗ ទុកជាការធ្វើអ្វីប្រាថ្នាសុំមួយ ។

ការសូត្រតាស់ប៊ិះហ្វី ព្រះនាងហ្វាទ្វីម៉ាស៊ីត عليها السلام, ឲ្យធ្វើក្រោយស្នំឡាត់រួច, គឺសូត្រ អល់ឡាហ្វី អាក់បារ (الله أكبر) ៣៤ ដង, សូត្រ អាល់ហ្វាខ្លូ លិលឡាហ្វី ៣៣ ដង (الله أكبر), និងសូត្រ ស៊ីបហាណាល់ឡោះហ្វី (سُبْحَانَ اللهِ) ៣៣ ដង ។ ខ្លួនអ្នកនេះមានផលបុណ្យច្រើនណាស់ ជាខ្លួនអ្នក ដែលណាមួយម្នាក់ម្នាក់ عليه السلام បានបង្រៀន ឲ្យចំពោះតែបុត្រីសម្លាញ់របស់ ព្រះអង្គ عليه السلام ម្នាក់ប៉ុណ្ណោះ គឺម្ចាស់ស្រ្តីហ្វាទ្វីម៉ាស៊ីត عليها السلام ដូច្នោះហើយបានជា ហៅថា "តាស់ប៊ិះហ្វី ព្រះនាងហ្វាទ្វីម៉ាស៊ីត عليها السلام" ។

ការធ្វើ ស៊ូយូដូ អាស៊ីត عليها السلام (ក្រាបអរព្រះគុណអល់ឡោះហ្វី عليه) ជា អ្វីប្រាថ្នាសុំមួយទៀត ដោយក្រាបព្រមទាំងសូត្រថា៖ "អាល់ហ្វាខ្លូ លិលឡាហ្វី ស្លុករីន់លិលឡាហ្វី អាល់-អាហ្វ្វី យ៉ារីប យ៉ារីប" ។ អ៊ីម៉ា យូម៉ែនី عليها السلام មានប្រសាសន៍ថា៖ «ក្នុងសាសនាអ៊ីស្លាមពុំមានអ្វីមួយដែល មានបទបញ្ញត្តិលើសស្នំឡាត់ឡើយ ។ ស្នំឡាត់ជាហេតុផលគាំទ្រប្រជា ជាតិ ។ ស្នំឡាត់ប្រៀបបាននឹងរោងចក្រផលិតមនុស្ស ។ ស្នំឡាត់ជាកំផែង ដ៏មាំ, ចូរថែរក្សាវាឲ្យខ្ជាប់ខ្ជួន ។ ចូរកុំនិយាយ ឬស្រែកឡើងថា ពេលនេះ

យើងធ្វើរួចហើយ ។ ទេអ្នកត្រូវតែប្រតិបត្តិស្រ្ទីឡាតូ ព្រោះស្រ្ទីឡាតូខ្ពស់ជាង
សម្លេងស្រែកទាំងឡាយ ។ បណ្តាស្រ្ទីតូនខ្លាចស្រ្ទីឡាតូនិងម៉ាស់យ៉ូដូ ។»

ពោលខាងលើនេះគឺផលប្រយោជន៍ និងផលបុណ្យរបស់ស្រ្ទីឡាតូ ។
ដូច្នេះ ស្រ្ទីឡាតូជាការបណ្តុះបណ្តាលចិត្តឲ្យកើតមានសទ្ធាដ៏ខ្លាំងក្លា ព្រោះ
ស្រ្ទីឡាតូជាអ្វីបាដូស្ត័រដ៏ធំធេងមហិមា ។